



**សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា**  
**Cambodian Methodist Bible School**

អគារលេខ១២៤ ផ្លូវលេខ១៧ បេតេ ក្រុម៦ ភូមិសន្សំកុសល០១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា  
 Address: № 124, Street 17 BT, Group6, Phum Sansankosal I, Boeng Tumpon commune, Meanchey district, Phnom Penh, Cambodia  
 P.O. Box 1138, Phnom Penh, Cambodia. Mobile:(855)92 393 314. Office:(855)23 210 031. Facebook: Cambodian Methodist Bible School  
 E-mail: [methodistbibleschool.cmb@gmail.com](mailto:methodistbibleschool.cmb@gmail.com)

លេខ: ០០៦០./ ២០២១ សព្វថ្ងៃ

**សេចក្តីជូនដំណឹង**

*ស្តីពីការជ្រើសរើសនិស្សិតចូលរៀន*

*ថ្នាក់ សញ្ញាបត្រទេវវិទ្យា (Diploma of Theology) ជំនាន់ទី២២*

*នៅសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា ភ្នំពេញសិក្សា ២០២១ - ២០២២*

សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា សូមជម្រាប និងជូនដំណឹងដល់បេក្ខជន និង បេក្ខនារីទាំងអស់ នៃក្រុមជំនុំនៅក្នុង ប្រទេសកម្ពុជាឲ្យបានជ្រាបថា សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា នឹងធ្វើការជ្រើសរើសនិស្សិតចូលរៀននៅសាលាព្រះគម្ពីរ មេតូឌីស្តិកម្ពុជា ថ្នាក់សញ្ញាបត្រទេវវិទ្យា (Diploma of Theology) ជំនាន់ទី២២ សម្រាប់ឆ្នាំ សិក្សា ២០២១-២០២២។ សម្រាប់រយៈពេល៤ ឆ្នាំ ខាងមុខនេះ (សិស្សអាចជ្រើសរើសរៀនពេញពេល និងរៀនយកតាមមុខវិជ្ជា) ។ ដោយផ្អែកទៅលើ គោលការណ៍ និងលក្ខខណ្ឌដូចខាងក្រោមនេះ ៖

**I. លក្ខខណ្ឌជ្រើសរើស**

- ១-បេក្ខជន ឬ បេក្ខនារី ជាគ្រីស្ទបរិស័ទដែលបានទទួលជឿព្រះយេស៊ូ ចាប់ពី ២ឆ្នាំ ឡើងទៅ ។
- ២-បេក្ខជន ឬ បេក្ខនារី ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ឡើងទៅ ។
- ៣-បេក្ខជន ឬ បេក្ខនារី ជាអ្នកដែលបានទទួលពិធីជ្រមុជទឹក និងជាសមាជិកពេញសិទ្ធិរបស់ក្រុមជំនុំ ។
- ៤-បេក្ខជន ឬ បេក្ខនារី ត្រូវចូលរួមចំណែកជាអង្គ ១០០គីឡូក្រាម និង ថវិកាចំនួន ២០០,០០០រៀល ឬ ៥០ដុល្លា សម្រាប់ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (សម្រាប់ក្រុមជំនុំមេតូឌីស្ត)។
- ៥-បេក្ខជន ឬបេក្ខនារី អាចមានសិទ្ធិជ្រើសរើស ការសិក្សាពេញពេល និងសិក្សាយកតាមមុខវិជ្ជាបាន
- ៦-បេក្ខជន ឬបេក្ខនារី អាចជ្រើសរើស ស្នាក់នៅសាលា និងមិនស្នាក់នៅសាលាបាន។
- ៧-បេក្ខជន ឬបេក្ខនារី ត្រូវមានកំរិតវប្បធម៌ចាប់ពីថ្នាក់ទី១០ឡើងទៅ សម្រាប់ថ្នាក់ សញ្ញាបត្រទេវវិទ្យា និងថ្នាក់ បរិញ្ញាបត្រទេវវិទ្យា ត្រូវមានកំរិតវប្បធម៌ចាប់ពីថ្នាក់ទី១២ឡើងទៅ ។

**II. បទបញ្ញត្តិផ្សេងៗ**

- ១- បេក្ខជន ឬ បេក្ខនារី ត្រូវភ្ជាប់មកជាមួយនូវបណ្តាឯកសារថតចម្លងមួយចំនួនដូចខាងក្រោមនេះ៖
  - ក- អត្តសញ្ញាណប័ណ្ណ ០១ ច្បាប់
  - ខ- សៀវភៅគ្រួសារ ០១ ច្បាប់
  - គ- វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលារដ្ឋ ០១ ច្បាប់
  - ឃ- វិញ្ញាបនបត្របញ្ជាក់ពីពិធីជ្រមុជទឹក ០១ ច្បាប់
  - ង- វិញ្ញាបនបត្របញ្ជាក់សមាជិកភាព ឬ លិខិតបញ្ជាក់ពីគ្រូគង្វាលជាសមាជិកពេញសិទ្ធិ ០១ ច្បាប់
  - ច- រូបថត ទំហំ ៤ x ៦ (ថតថ្មី) ០២ សន្លឹក

(ប្រសិន បើគ្មានវិញ្ញាបនបត្រពីការជ្រមុជទឹក និង សមាជិកភាពទេ សូមឲ្យគ្រូគង្វាលធ្វើលិខិតបញ្ជាក់ជូន) ។

២-រាល់ព័ត៌មានដែលបានដាក់ភ្ជាប់មកជាមួយ ត្រូវមានការស្មោះត្រង់ដោយទទួលខុសត្រូវមិនក្លែងបន្លំ ។ បើសិន ជាករណីបញ្ហា ការសរសេរព័ត៌មានដែលបានផ្តល់មកសាលាមិនមានភាពស្មោះត្រង់ និងមិនពិតប្រាកដនោះ បេក្ខជន ឬ បេក្ខនារីនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមធ្វើការប្រលងឡើយ ។

៣-លិខិតអំពី "ការវាយតម្លៃរបស់គ្រូគង្វាល" ទៅលើបេក្ខជន ឬ បេក្ខនារី (នៅទំព័រចុងក្រោយ) ត្រូវបញ្ជូន មកសាលា ដាច់ដោយឡែកពីគ្នា ។

៤-ប្រសិនបើគ្រូគង្វាលរបស់បេក្ខជន ឬ បេក្ខនារី ជាឪពុកម្តាយ ឬ ជាបងប្អូនប្រុសស្រីរបស់ខ្លួនវិញនោះ បេក្ខជន ឬ បេក្ខនារី ត្រូវស្នើសុំប្រធានតំបន់ ឬប្រធានចាស់ទុំ (សម្រាប់មេតូឌីស្ទ) ដែលមិនមែនជាសាច់ញាតិជិតជិតនឹងខ្លួន សរសេរលិខិតវាយតម្លៃជំនួសវិញ ។

៥-ពេលបេក្ខជន ឬ បេក្ខនារីម្នាក់ៗ ដាក់ពាក្យសុំប្រលងចូលរៀនមកសាលារួចហើយ មិនមែនមានន័យថា បេក្ខជន ឬ បេក្ខនារី ត្រូវបានអនុញ្ញាតឲ្យធ្វើការចូលប្រលងដោយស្វ័យប្រវត្តិនោះទេ ។ ពាក្យសុំប្រលងទាំងអស់នឹងត្រូវឆ្លង កាត់ការត្រួតពិនិត្យ និង ជ្រើសរើស ដោយគណៈកម្មការរៀបចំការប្រលងជាលើក ទី១ សិន ។

៦-ក្រោយពីការប្រជុំ ដើម្បីសម្រេចលើការជ្រើសរើសរួចហើយ បេក្ខជន ឬ បេក្ខនារី ដែលបានជ្រើសរើស ទាំងនោះ នឹងត្រូវស្នើសុំឲ្យអញ្ជើញមកធ្វើការប្រលងលើវិញ្ញាសារ ព្រះគម្ពីរ ភាសាអង់គ្លេស នឹងធ្វើការ សម្ភាសន៍ជាលើកទី២

៧-បន្ទាប់មកទើបឈានចូលដល់ការជ្រើសរើសសម្រេចជាលើកទី៣ ដែលជាលើកចុងក្រោយបង្អស់ ។ បេក្ខជន ឬ បេក្ខនារីដែលបានប្រលងជាប់នឹងទទួលបាននូវ "លិខិតទទួលយក" ដែលចេញ ពីសាលាដែលបញ្ជាក់ថា បេក្ខជន ឬ បេក្ខនារី ដែលមិនបានទទួលសំបុត្រ ត្រូវបានសម្រេចមិនទទួល បានជោគជ័យលើការប្រលងនេះទេ ។

**បញ្ជាក់:** នៅត្រង់ចំណុចទី៧ បេក្ខជនទាំងពីរភេទ ដែលបានទទួលសំបុត្រត្រូវបានជ្រើសរើសឲ្យចូលរៀននៅសាលា ព្រះគម្ពីរមេតូឌីស្ទកម្ពុជាក៏ពិតមែន តែត្រូវរង់ចាំទទួលការពិនិត្យសុខភាព ដែលរៀបចំឡើងដោយសាលារួច រាល់ហើយសិន ទើបអាចនិយាយបានថា ក្លាយជានិស្សិតសាលាព្រះគម្ពីរជាស្ថាពរ ។

**III. ការបង្រៀននៃការឈប់ទទួលពាក្យ**

សាលាឈប់ទទួលពាក្យសុំប្រលងចូលរៀន នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ៤:៣០ ល្ងាច ។

**យ៉ូហាន១២:២៦** បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបីខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។

រាជធានីភ្នំពេញ, ថ្ងៃទី.១៩.ខែ ឧសភា ឆ្នាំ២០២១  
**គណៈគ្រប់គ្រងសាលាព្រះគម្ពីរមេតូឌីស្ទកម្ពុជា**  
**នាយក**



**ចម្លងជូន:**

- លោកនាយក នៃក្រុមជំនុំមេតូឌីស្ទកម្ពុជា ០១ច្បាប់
- ប្រធានតំបន់ នៃក្រុមជំនុំមេតូឌីស្ទកម្ពុជា ០១ច្បាប់
- ឯកសារកាលប្បវត្តិ



**សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា**  
**Cambodian Methodist Bible School**

អគារលេខ១២៤ ផ្លូវលេខ១៧បេតេ ក្រុម៦ ភូមិសន្សំកុសល០១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា  
 Address: № 124, Street 17 BT, Group6, Phum Sansamkosol I, Boeng Tumpon commune, Meanchey district, Phnom Penh, Cambodia  
 P.O. Box 1138, Phnom Penh, Cambodia. Mobile:(855)92 393 314, Office:(855)23 210 031. Facebook: Cambodian Methodist Bible School  
 E-mail: [methodistbibleschool.cmbs@gmail.com](mailto:methodistbibleschool.cmbs@gmail.com)

**ពាក្យសុំចូលរៀន**  
**ឆ្នាំសិក្សា ២០២១ - ២០២២**

រូបថត  
 ៤ x ៦

**១- ព័ត៌មានផ្ទាល់ខ្លួន**

- ១-គោត្តនាមនិងនាម.....ឈ្មោះក្រៅផ្សេងទៀត.....ភេទ .....
- ២- ជានិស្សិតឡាតាំង .....
- ៣-ថ្ងៃ-ខែ-ឆ្នាំកំណើត (ពិតប្រាកដ) .....អាយុ ..... ឆ្នាំ.....
- ៤- ថ្ងៃ-ខែ-ឆ្នាំកំណើត (ប្រើប្រាស់លើលិខិតស្នាមផ្សេង) ..... អាយុ ..... ឆ្នាំ.....
- ៥-អាសយដ្ឋានបច្ចុប្បន្ន .....
- ៦- លេខទូរស័ព្ទ .....
- ៧-សារអេឡិចត្រូនិច(អ៊ីម៉ែល) .....
- ៨- ស្ថានភាពគ្រួសារ
  - នៅលីវ  រៀបការ  បែកគ្នា  លែងលះ
- បើរៀបការប្តីឬប្រពន្ធឈ្មោះ.....កាលបរិច្ឆេទនៃការរៀបការ .....
- ចំនួនកូន ..... នាក់ តើអ្នកធ្លាប់លែងលះប្តី - ប្រពន្ធ ពីមុនឬទេ? .....

**អំពីកូន** (បើប្រឡោះមិនគ្រប់គ្រាន់ សូមសរសេរចំពេញនៅខាងខ្នងទំព័រចន្លែមទៀត)

ល.រ	គោត្តនាម និងនាម	ភេទ	អាយុ	ថ្ងៃ-ខែ-ឆ្នាំកំណើត	មុខរបរបច្ចុប្បន្ន	គ្រឹស្ថាន ឬមិនមែន និងតួនាទីក្នុងព្រះវិហារ
១						
២						
៣						
៤						
៥						
៦						

**២- ព័ត៌មានអំពីគ្រួសារ**

**អំពីឪពុក**

**អំពីម្តាយ**

គោត្តនាម និងនាម .....  
 មុខរបរ.....  
 តើគាត់ជាអ្នកជឿលើព្រះយេស៊ូវដែរឬទេ?  បាទ/ចាស  ទេ   បាទ/ចាស  ទេ  
 តើគាត់បានទទួលពិធីប្រមុជទឹកហើយឬនៅ?  បាទ/ចាស  ទេ   បាទ/ចាស  ទេ  
 គាត់ជាសមាជិកនៅក្រុមជំនុំណា? .....  
 គាត់មានតួនាទីអ្វី នៅក្នុងក្រុមជំនុំ?.....  
 និកាយណា?.....

**អំពីបងប្អូនបង្កើត** (បើប្រឡោះមិនគ្រប់គ្រាន់ សូមសរសេររបន្តទៅខាងខ្លួនទំព័របន្ថែមទៀត)

ល.រ	គោត្តនាម និងនាម	ភេទ	អាយុ	ថ្ងៃ-ខែ-ឆ្នាំកំណើត	មុខរបរបច្ចុប្បន្ន	គ្រឹស្ថាន ឬមិនមែន និងតួនាទីក្នុងព្រះវិហារ
១						
២						
៣						
៤						
៥						

តើគ្រួសារអ្នកពិតប្រាកដជាយល់ព្រមនឹងការចុះឈ្មោះចូលរៀន នៅសាលាព្រះគម្ពីរមេតូឌីស្តិកម្តងនេះដែរ ឬទេ? .....

**៣- កម្រិតរបៀបរៀន**

សូមសរសេរចុះឈ្មោះសាលា ដែលអ្នកធ្លាប់បានរៀន (អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ)

ឈ្មោះសាលាបឋមសិក្សា	ឆ្នាំបញ្ចប់សិក្សា	បញ្ចប់នៅថ្នាក់ទីប៉ុន្មាន	ទីកន្លែង
ឈ្មោះសាលាអនុវិទ្យាល័យ	បានបញ្ចប់នៅឆ្នាំ	បញ្ចប់ថ្នាក់ទី	អាស័យដ្ឋាន
ឈ្មោះសាលាវិទ្យាល័យ	បានបញ្ចប់នៅឆ្នាំ	បញ្ចប់ថ្នាក់ទី	អាស័យដ្ឋាន
ឈ្មោះមហាវិទ្យាល័យ វិទ្យាស្ថាន ឬ សាកលវិទ្យាល័យ	បានបញ្ចប់នៅឆ្នាំ	បានបញ្ចប់ការសិក្សា និងបានវិញ្ញាបនបត្រ ឬ សញ្ញាបត្រ	អាស័យដ្ឋាន

**៤- ព័ត៌មានអំពីការងារ** (សូមសរសេរចុះឈ្មោះអង្គការ ឬ ក្រុមហ៊ុន ដែលអ្នកធ្លាប់បានធ្វើការជាមួយពីមុន)

ឈ្មោះអង្គការ / ក្រុមហ៊ុន	កាលបរិច្ឆេទ	តួនាទីក្នុងការងារ	មូលហេតុចាកចេញ

**៥- ជីវិតក្នុងក្រុមជំនុំ**

- ១- ថ្ងៃ ខែ ឆ្នាំដែលទទួលជឿព្រះយេស៊ូ .....
- ២- ថ្ងៃ ខែ ឆ្នាំដែលទទួលពិធីជ្រមុជទឹក .....
- ៣- ព្រះវិហារ .....
- ៤- អាសយដ្ឋានព្រះវិហារ .....
- ៥- តួនាទីក្នុងព្រះវិហារ .....
- ៦- រយៈពេលដែលបំរើ.....

**៦- ព័ត៌មានគ្រូបង្ហាត**

ចូរសរសេរលម្អិតអំពីកិច្ចការបម្រើព្រះ ដែលអ្នកធ្លាប់បានធ្វើនៅក្នុងក្រុមជំនុំរបស់អ្នកដូចជា ក្រុមតូច សាលា

ថ្ងៃអាទិត្យ អ្នកដឹកនាំ ថ្នាក់សិក្សាព្រះគម្ពីរ គ្រូគង្វាល ។ល។

ឈ្មោះព្រះវិហារ	តួនាទី	ចាប់ផ្តើម(ខែ/ឆ្នាំ) ដល់(ខែ/ឆ្នាំ)

ចូរសរសេរអំពីវគ្គហ្វឹកហ្វឺនពិសេសៗ លម្អិតបានទទួលពីមុន (ដូចជាវិជ្ជាជីវៈ ការផ្សាយដំណឹងល្អ ការថែបំប៉ន ការបង្កើតសិស្ស..)

វគ្គហ្វឹកហ្វឺន	កាលបរិច្ឆេទ	អង្គការ

ខ្ញុំបាទ / នាងខ្ញុំ សូមធានាអះអាងថា ព័ត៌មានដែលខ្ញុំបានសរសេរទាំងអស់ខាងលើនេះ គឺជាព័ត៌មានដែលពិត ទាំងអស់ ប្រសិន បើមាន កន្លែងណាមួយដែលខ្ញុំបាទ / នាងខ្ញុំ បានផ្តល់ឲ្យនោះមិនពិតប្រាកដ ខ្ញុំបាទ / នាងខ្ញុំសូម ទទួលខុសត្រូវចំពោះមុខច្បាប់សាលាទាំងស្រុង ។

ធ្វើនៅ ..... ថ្ងៃទី .... ខែ... .. ឆ្នាំ ២០..

សេចក្តីបញ្ជាក់ពី គ្រូគង្វាល/ប្រធានតំបន់  
 .....

ហត្ថលេខា ឬស្នាមមេដៃស្តាំសាមីខ្លួន

ថ្ងៃទី ..... ខែ ...ឆ្នាំ ២០..

ហត្ថលេខា

ឈ្មោះ: .....

# លិខិតវាយតម្លៃ

## \* កំណត់សំគាល់

- ១-ប្រធានតំបន់ ដែលមានសិទ្ធិផ្តល់មតិវាយតម្លៃចំពោះបេក្ខជន គឺមិនត្រូវជា ឪពុកម្តាយ បងប្អូនបង្កើតឡើយ ។
- ២-ចំពោះមតិវាយតម្លៃលើបេក្ខជន ប្រធានតំបន់ មិនត្រូវឲ្យបេក្ខជនដឹងអំពីការវាយតម្លៃរបស់គេឡើយ ។
- ៣-បើអ្នកជាគ្រូគ្រូនៅក្រុមជំនុំមេតូឌីស្ត្រីកម្ពុជា សូមឲ្យប្រធានតំបន់បំពេញ ។

## ការវាយតម្លៃរបស់គ្រូគ្រូ

- ២- ឈ្មោះលោកគ្រូ / អ្នកគ្រូ វាយតម្លៃ .....
- ៣- ឈ្មោះបេក្ខជន ..... រយពេលស្គាល់បេក្ខជន .....
- ៤- មតិវាយតម្លៃរបស់លោកគ្រូ / អ្នកគ្រូ ចំពោះបេក្ខជន ឬ បេក្ខនារីរូបនេះ: .....

.....

.....

.....

.....

.....

- ៥- តើលោកគ្រូ អ្នកគ្រូមានបំណងចិត្តយ៉ាងណា
- ចំពោះការដាក់ពាក្យសុំចូលរៀននៅសាលាព្រះគម្ពីរមេតូឌីស្ត្រីកម្ពុជារបស់បេក្ខជនរូបនេះ? សូមលោកគ្រូ អ្នកគ្រូផ្តល់
- ចម្លើយក្នុងចំណុចណាមួយខាងក្រោម ដែលលោកគ្រូ អ្នកគ្រូពេញចិត្ត ។
- ពេញចិត្តចង់ឲ្យបេក្ខជន ឬ បេក្ខនារីរូបនេះ ចូលរៀននៅសាលាព្រះគម្ពីរជាខ្លាំង ។
- សូមរង់ចាំនៅឆ្នាំក្រោយ ។
- មិនពេញចិត្តចំពោះបេក្ខជន ឬ បេក្ខនារីរូបនេះ ក្នុងការចូលរៀននៅសាលាព្រះគម្ពីរឡើយ ។
- មតិយោបល់ផ្សេង

.....

.....

.....

.....

.....

សេចក្តីបញ្ជាក់ពី ប្រធានគណៈកម្មការជំនុំជម្រើស

ធ្វើនៅ ..... ថ្ងៃទី ..... ខែ ..... ឆ្នាំ ២០...

**ហត្ថលេខា និងឈ្មោះ គ្រូវាយតម្លៃ**

ថ្ងៃទី ..... ខែ ...ឆ្នាំ ២០..

ហត្ថលេខា